



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ក្រុមហ៊ុន ឥណទានពលរដ្ឋរៀង អិលធីឌី

INTEAN POALROATH RONGROEURNG LTD

ក្រុមហ៊ុន ឥណទានពលរដ្ឋរៀង អិលធីឌី
INTEAN POALROATH RONGROEURNG LTD


របាយការណ៍ ប្រចាំឆ្នាំ 2019

តារាងមាតិកា

មាតិកា

ទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូល	3
ប្រវត្តិគ្រឹះស្ថាន	4
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	5
សាររបស់នាយកប្រតិបត្តិ	6
ក្រុមប្រឹក្សាភិបាល	7
គណៈគ្រប់គ្រងក្រុមហ៊ុន	8
ភាគទុនិក និងវិនិយោគិន	11
អង្គការលេខ	12
រចនាសម្ព័ន្ធសាខា	13
អតិថិជនគោលដៅ និងផលិតផល	14
លទ្ធផលការងារឆ្នាំ ២០១៩	15
ទិន្នន័យសំខាន់ៗ	16
លទ្ធផលការងារ	17
បទពិសោធន៍របស់អតិថិជន	19
សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ	22
បុគ្គលិក និងការកសាងសមត្ថភាព	23
ទំនួលខុសត្រូវរបស់ ឥណទានពលរដ្ឋរុងរឿង	26
របាយការណ៍បង់ពន្ធ	27
សម្រង់របាយការណ៍សវនកម្មហិរញ្ញវត្ថុ ឆ្នាំ ២០១៩	28
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	29
របាយការណ៍របស់សវនករឯករាជ្យ	33
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	36
របាយការណ៍លទ្ធផលលម្អិត	37
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	38
របាយការណ៍លំហូរទឹកប្រាក់	39
ព័ត៌មានទំនាក់ទំនង	41
បណ្តាញសាខា	42

ទស្សនវិស័យ បេសកកម្ម និងគម្លែងស្នូល



ទស្សនវិស័យ

ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្ពុជា បម្រើវិស័យកសិកម្មឈានមុខគេ។



បេសកកម្ម

ផ្តល់នូវសេវាហិរញ្ញវត្ថុ ងាយស្រួល ស្របទៅតាមអាជីវកម្មដែលពាក់ព័ន្ធនឹង កសិកម្ម ដើម្បីធ្វើឲ្យប្រសើរឡើងនូវ លក្ខខណ្ឌសេដ្ឋកិច្ចរបស់កសិករ ដោយធានាបាននូវការកម្រិតចម្រើនដោយ មាននិរន្តរភាពរបស់គ្រឹះស្ថាន។



គុណតម្លៃ

- . ស្មោះត្រង់ និងសុច្ឆរិត
- . ទទួលខុសត្រូវខ្ពស់
- . ការបំពេញការងារជាក្រុម
- . តម្លាភាព

ប្រវត្តិគ្រឹះស្ថាន

ឆ្នាំ ២០១៥

Leopard Cambodia Fund បានចាកចេញពីភាគទុនិក តាមរយៈការលក់ភាគហ៊ុន ទាំងមូលរបស់ខ្លួនឲ្យ លោកឧកញ៉ា ភូ ពុយ។

ឆ្នាំ ២០១១

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទាន ពលរដ្ឋរុងរឿង មានភាពល្អប្រសើរឡើងវិញ ពីវិបត្តិផលបត្រ ឥណទាន ជាមួយការពង្រឹងដំណើរការផ្ទៃក្នុង ការបន្តអភិវឌ្ឍន៍ និងវិវត្តន៍ខ្លួនជា គ្រឹះស្ថានមួយដែលទទួលបាន ប្រាក់ចំណេញច្រើន ក្នុងចំណោម គ្រឹះស្ថានផ្សេងៗទៀត។

ឆ្នាំ ២០១០

លោកស្រី ហៅ ស៊ឹមន បានចាកចេញពីភាគទុនិក ហើយ Leopard Cambodia Fund បានក្លាយជាភាគទុនិក ភាគតិចតាមរយៈក្រុមហ៊ុន IPR (KH) ដែលមាន មូលដ្ឋាននៅហុងកុង។

ឆ្នាំ ២០០៩ -១០

គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុឥណទានពលរដ្ឋ រុងរឿងទទួលរងផល ប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុ សកលលោក និងបញ្ហា ប្រឈមផ្ទៃក្នុង។

ឆ្នាំ ២០០៨

ឥណទានពលរដ្ឋរុងរឿង ទទួលបានអាជ្ញាប័ណ្ណ អចិន្ត្រៃយ៍ជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។

ឆ្នាំ ២០០៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង បង្កើតឡើងក្នុងនាមជា ផ្នែកឥណទាននៃសម្ព័ន្ធ សមាគមម៉ាស៊ីនកិនស្រូវ កម្ពុជា។

សាររបស់ប្រធាន ក្រុមប្រឹក្សាភិបាល



លោកខេត្តារ៉ា គូ ពុយ ប្រធានក្រុមប្រឹក្សាភិបាល

វិស័យធនាគារ នៅតែបន្តដើរតួនាទីដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០១៩ សំណុំឥណទានបានបន្តកើនឡើងជិត ៣៣% លើសពីឆ្នាំ២០១៨។ ចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅត្រឹមដំណាច់ឆ្នាំ២០១៩ មានចំនួន ៨៣ ស្ថាប័ន ដែលក្នុងនោះមានស្ថាប័នទទួលប្រាក់បញ្ញើចំនួន ៧ និងស្ថាប័នមិនទទួលប្រាក់ បញ្ញើចំនួន ៧៦។ ការប្រកួតប្រជែងក្នុងវិស័យកាន់តែតានតឹងជាលំដាប់ ជាពិសេសក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្នុងចំណោមវិស័យទាំងឡាយដែលរួមចំណែកក្នុងកំណើនផលិតផលក្នុងស្រុកសរុបនៃសេដ្ឋកិច្ចកម្ពុជា វិស័យធនាគារនៅតែបន្តកាន់តែសំខាន់ ទោះបីមានការប្រឈមច្រើនក៏ដោយ បើធៀបជាមួយនឹងវិស័យដទៃទៀតដូចជា ទេសចរណ៍ សំណង់ និងការដឹកជញ្ជូន។ល។

ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងវិស័យទាំងមូល ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន គ្រឹះស្ថានមានភាពបត់បែនក្នុងការធ្វើពិធីកម្មនៃផលិតផលឥណទានទៅតាមបម្រែបម្រួលនៃគោលបំណងទីផ្សារអតិថិជន ដែលមានការផ្លាស់ប្តូរពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ ក្នុងឆ្នាំ២០១៩ គ្រឹះស្ថានឥណទានពលរដ្ឋរងរឿង អិលធីឌី បានបន្ថែមផលិតផលឥណទាន ៨ ប្រភេទ ដើម្បីទាក់ទាញចំណែកទីផ្សារអតិថិជនផ្សេងៗទៀត។ ក្នុងនោះដែរ ដោយយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ឥណទានប្រើប្រាស់ក្នុងគ្រួសារ បានរួមចំណែកធំជាងគេនៅក្នុងសំណុំឥណទានសរុបនៃគ្រប់ប្រភេទឥណទានទាំងអស់ និងលំដាប់បន្តគឺឥណទាន

កសិកម្ម ដែលទាំងពីរប្រភេទផលិតផល គឺជាចំណែកទីផ្សារចម្បងរបស់គ្រឹះស្ថាន។ គ្រឹះស្ថានបន្តអភិវឌ្ឍផលិតផលឥណទានគ្រប់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃមជ្ឈដ្ឋានខាងក្រៅ និងបំណងប្រាថ្នាការកែច្នៃបម្រែបម្រួលរបស់ខ្លួន។ យើងបង្កើតផលិតផលឥណទានដែលសមស្របសម្រាប់ទាំងអ្នកនៅតាមទីជនបទ ក៏ដូចជាអ្នកនៅតាមទីប្រជុំជនតាមរយៈការបន្តពិនិត្យ និងកែសម្រួលលក្ខខណ្ឌ និងរយៈពេលនៃឥណទានទៅតាមតម្រូវការអតិថិជន។

គ្រឹះស្ថាន បាននឹងកំពុងតែបន្តបេសកកម្មរបស់ខ្លួនដោយឆ្ពោះទៅរកវិស័យកសិកម្ម ដែលនៅតែជាផ្ទាំងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងនៅតែត្រូវបានបន្តទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុ និងការវិនិយោគផ្ទាល់ពីបរទេស។ ដូច្នេះការផ្តោតលើវិស័យកសិកម្ម នៅតែជាចំណែកទីផ្សារដ៏សំខាន់របស់គ្រឹះស្ថាន សម្រាប់កំណើនសំណុំឥណទាននាពេលអនាគត និងរួមជាមួយចំណែកទីផ្សារផ្សេងៗទៀត។

ពិសេសជាងនេះទៀត យើងបានបង្កើតគំរូអាជីវកម្មកាន់តែទូលំទូលាយ នៅក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្ម ជាមួយដៃគូសហការទាំងឡាយ។ គិតអំពីផលចំណេញ អនុបាតបំណុលទាប ការផ្តោតលើកសិកម្ម និងការជួយគាំពារសង្គមបែបវិជ្ជមានសម្រាប់កសិករជនបទ ធ្វើឱ្យគ្រឹះស្ថានកាន់តែមានភាពទាក់ទាញសម្រាប់ការវិនិយោគ។ ហើយជាមួយនឹងការដាក់ចេញនៃជម្រើសផលិតផលឥណទានច្រើនប្រភេទ យើងសង្ឃឹមថានឹងអាចយោងចាប់យកចំនួនអតិថិជនជាគ្រឹះកាន់តែច្រើនដែលសមស្របទៅតាមស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

យើងនៅតែជាគ្រឹះស្ថានដ៏រឹងមាំមួយ បើគិតអំពីមូលធនភាគទុនិក និងគោលដំបូងយុទ្ធសាស្ត្រទីផ្សារច្បាស់លាស់។ ប្រាក់ចំណេញរបស់គ្រឹះស្ថានបានកើនឡើង និងដោយមានគណៈគ្រប់គ្រងដែលពេញដោយឆន្ទៈ គ្រឹះស្ថាននឹងបន្តសម្រេចបាននូវសុខភាពហិរញ្ញវត្ថុ និងការកែច្នៃរយៈពេលយូរអង្វែងនៅក្នុងទីផ្សារ។

ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ក្នុងនាមក្រុមប្រឹក្សាភិបាល ចំពោះដៃគូសហការ អតិថិជន គណៈគ្រប់គ្រងគ្រឹះស្ថាន និងបុគ្គលិកគ្រប់ជាន់ថ្នាក់ចំពោះឆន្ទៈដ៏មុតមាំ និងការលះបង់របស់អ្នកទាំងអស់គ្នា។

ដោយការគោរពស្មោះស្ម័គ្រអំពីខ្ញុំ



លោកខេត្តារ៉ា គូ ពុយ
ប្រធានក្រុមប្រឹក្សាភិបាល

សាររបស់ នាយកប្រតិបត្តិ



ហ៊ុន ម៉ុនសុខ
នាយកប្រតិបត្តិ

ឆ្នាំ២០១៩ គឺជាឆ្នាំទី៣នៃបញ្ហាប្រឈមនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ គឺបញ្ហាជាប់ៗគ្នាបន្ទាប់ពីឆ្នាំ២០១៧ រៀងមក ពេលដែលបញ្ហាពិដានការប្រាក់ត្រូវបានដាក់ចេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា។ យើងបានឃើញថាវិស័យស្នូលមួយចំនួន នៃសេដ្ឋកិច្ចប្រទេស ដែលបានរួមចំណែកបង្កើតការងារដ៏ច្រើនសន្ធឹក និងដែលបានរួមចំណែកដ៏សំខាន់ក្នុងការបង្កើតលទ្ធភាពសងត្រឡប់មកក្នុងវិស័យហិរញ្ញវត្ថុវិញនោះ ហាក់កំពុងទទួលរងនូវហានិភ័យ។ វិស័យទាំងនោះមានដូចជា វិស័យទេសចរណ៍ដែលបច្ចុប្បន្នកំពុងជួបស្ថានភាពពិបាក ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍បរទេស ដែលធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពនៃសេវាកម្មសណ្ឋាគារ និងការស្នាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ពាក់ព័ន្ធទាំងឡាយផងដែរ។ ម៉្យាងទៀត រោងចក្រកាត់ដេរ និងស្បែកជើងជាវិស័យមួយផ្សេងទៀតដែលកំពុងប្រឈម ហើយដែលអាចកាត់បន្ថយកំលាំងការងារជាយសារតែអាចមានទណ្ឌកម្មពីបណ្តាប្រទេសអឺរ៉ុបជាអ្នកបញ្ជាទិញក្រោមប្រព័ន្ធអនុគ្រោះពន្ធអនុញ្ញ EBA។ ស្ថាប័នមីក្រូហិរញ្ញវត្ថុច្រើនជាពិសេស រឹតតែប្រឈមខ្លាំងពាក់ព័ន្ធនឹងការកើនឡើងនៃឥណទានមិនដំណើរការ NPL។ បញ្ហាប្រឈមមួយទៀតនៅក្នុងឆ្នាំ២០១៩ផងដែរ សម្រាប់មីក្រូហិរញ្ញវត្ថុទាំងមូល ជាពិសេសស្ថាប័នតូចៗដែលធនធានមានកម្រិត គឺការតម្រូវឲ្យអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិជាលើកដំបូង។ ដោយសារតែការកត់ត្រាផ្សេងគ្នារវាងបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និងក្រុមប្រឹក្សាជាតិធនាគារនយូរ ជាពិសេសបញ្ហាទទួលស្គាល់សវិធានធន អាចមានការរីកចម្រើនសំខាន់ៗមួយចំនួន ដែលវាអាចនឹងប៉ះពាល់ដល់ទ្រព្យសកម្មរបស់គ្រឹះស្ថាន។

ឆ្នាំ២០១៩ ក៏ត្រូវបានកត់សម្គាល់ផងដែរអំពីការបង្វែរទិសដៅនៃការផ្តល់កម្ចីនៅជនបទសម្រាប់ប្រជាជនមានប្រាក់ចំណូលទាបជាទូទៅ មកជាការផ្តល់កម្ចីនៅតំបន់ប្រជុំជនដែលមានទំហំឥណទានធំជាង ក៏ដូចជាការចេញនូវផលិតផលឥណទានថ្មីៗផ្តោតលើចំណែកទីផ្សារជាអ្នកធ្ងន់ជាង។ ជាមួយនឹងការធ្វើពិធីកម្មផលិតផលកម្ចីច្រើនបន្ថែមនិងទំហំកម្ចីខ្នាតពាណិជ្ជកម្ម យើងបានសង្កេតឃើញថា អត្រាកំណើនប្រចាំឆ្នាំរបស់វិស័យទាំងមូលនៅតែមានភាពប្រសើរគួរឲ្យកត់សំគាល់។ យោងតាមរបាយការណ៍ដំណាច់ឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា ស្ថាប័នមីក្រូហិរញ្ញវត្ថុមានចំនួន ៨៣ ដែលក្នុងនោះស្ថាប័នទទួលប្រាក់បញ្ញើមានចំនួន ៧ និងស្ថាប័នមិនទទួលប្រាក់បញ្ញើមានចំនួន ៧៦។ ចំណែកសំរៀតឥណទានសរុបបានកើនឡើង ៣៣% គឺឈានទៅប្រមាណ ៧,២ ពាន់លានដុល្លារ ដំបូងប្រាក់បញ្ញើបានកើនឡើង ៣៤% គឺឈានទៅប្រមាណ ៣,៧៧ ពាន់លានដុល្លារ។ ចំពោះប្រាក់ចំណេញវិញ យោងតាមការគណនារបស់ធនាគារជាតិនៃកម្ពុជា លទ្ធផលឆ្នាំ២០១៩ វិស័យទាំងមូលសម្រេចបានប្រាក់ចំណេញរៀបរយនឹងទ្រព្យសកម្មប្រមាណ ២,៨% និងចំណេញរៀបរយនឹងមូលធនភាគទុនិកប្រមាណ ១៤,៨% គឺកើន ៣,៧% និង ៩,៦% តែរៀងៗខ្លួនរៀបរយនឹងឆ្នាំ២០១៨។ សំរៀតឥណទានសរុប និងប្រាក់បញ្ញើខាងលើ គឺមិនត្រូវបានរួមបញ្ចូលនូវធនាគារពាណិជ្ជចំនួន ៤៧ ធនាគារឯកទេសចំនួន ១៥ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១៥ និងប្រតិបត្តិការឥណទានជនបទចំនួន ២៤៥ នៅឡើយ។

វិធីគ្រឹះស្ថានឥណទានពលរដ្ឋរងរឿង អិលធីឌី យើងវិញ នៅដំណាច់ឆ្នាំ២០១៩ ឥណទានមិនដំណើរការបានកើនទៅ ៣,៧% ខណៈសំរៀតឥណទានសរុបមានចំនួន ៥,៨៣ លានដុល្លារ។ ឥណទានមិនដំណើរការមានអត្រាទាបជាងពីរឆ្នាំខាងដើម។ សំរៀតឥណទានសរុបបានថយចុះ ដោយបានប្រមើលមើលអំពីការប្រឈមនិងហានិភ័យក្នុងវិស័យ ក៏ដូចជាការប្រកួតប្រជែងកាន់តែខ្លាំងក្លា។ សំរៀតឥណទានសរុប និងចំនួនគណនីអតិថិជន បានថយចុះស្ទើរតែ ១៣% និង ២៥% តែរៀងៗខ្លួន ខណៈដែលសំរៀតឥណទានសរុប និងចំនួនគណនីអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ បានបន្តរីកចម្រើនលាស់ប្រមាណ ៣៣% និង ១១% តែរៀងៗខ្លួន ដោយមិនរាប់បញ្ចូលសំរៀតឥណទានរបស់បណ្តាធនាគារ និងប្រតិបត្តិការឥណទានជនបទនៅឡើយ។ ទោះបីជាសំរៀតឥណទានសរុបបានថយចុះ ក៏ឥណទានមិនដំណើរការរបស់គ្រឹះស្ថានយើង មានអត្រាប្រសើរជាងគឺ ៣,៧% ហើយប្រាក់ចំណេញរៀបរយនឹងទ្រព្យសកម្ម និងប្រាក់ចំណេញរៀបរយនឹងមូលធនភាគទុនិក ក៏ប្រសើរជាងឆ្នាំមុនៗ ក្នុងអត្រា ៤,៣% និង ៤,៦% គឺកើនប្រមាណ ២,៤ដង និង ២ដង តែរៀងៗខ្លួន រៀបរយនឹងឆ្នាំ ២០១៨ ឬរៀបរយនឹងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ២,៨% និង ១៤,៨%។ ចំពោះប្រាក់ចំណេញរៀបរយនឹងមូលធនភាគទុនិក គ្រឹះស្ថានឥណទានពលរដ្ឋរងរឿង អិលធីឌី យើងមាន អត្រាទាបជាងវិស័យទាំងមូលបញ្ចូលគ្នាដែលមានអត្រា ១៤,៨% មកពីទំហំកម្ចីហិរញ្ញវត្ថុរៀបរយនឹងមូលធនភាគទុនិក មានត្រឹមតែ ០,១៥ដង។ យោងតាមទស្សនៈវិស័យនិងបេសកកម្ម គ្រឹះស្ថានឥណទានពលរដ្ឋរងរឿង អិលធីឌី នៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យកសិកម្ម និងការផ្តល់កម្ចីនៅជនបទ។ អតិថិជនជាស្ត្រីនៅតែជាគោលដៅអទិភាព ខណៈគូស្នាមីជាអ្នករួមខ្លីៗ ៥៧% នៃសំរៀតឥណទានសរុប គឺនៅក្នុងវិស័យកសិកម្ម ខណៈ ៨៩% នៃគណនីខ្ចីប្រាក់សរុប គឺជាស្ត្រី។

ទិផ្សារមីក្រូហិរញ្ញវត្ថុបាននឹងកំពុងតែកើនឡើងនូវការប្រកួតប្រជែង គ្រឹះស្ថានយើងនឹងពិនិត្យនិងកែសម្រួលលក្ខខណ្ឌនៃផលិតផលឥណទាន និងយុទ្ធសាស្ត្រផ្សព្វផ្សាយរបស់ខ្លួន ទៅតាមការលទ្ធផលជាបន្តបន្ទាប់។ ការកត់សម្គាល់កន្លងមក គឺគ្រឹះស្ថានយើងបានដាក់ចេញនូវផលិតផលឥណទានថ្មីៗចំនួន ៨ ទៅក្នុងទិផ្សារក្នុងឆ្នាំ២០១៩ សម្រាប់គោលដៅចំណែកទីផ្សារផ្សេងៗគ្នា ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែង។ ផលិតផលចាស់គឺឥណទានកសិកម្ម នៅតែជាការផ្តោតការយកចិត្តទុកដាក់អនុលោមតាមទស្សនៈវិស័យ និងបេសកកម្មរបស់គ្រឹះស្ថាន។ គ្រឹះស្ថានក៏នឹងបន្តការផ្តោតការយកចិត្តទុកដាក់លើការពង្រឹង និងកែលម្អគោលការណ៍និងនីតិវិធីការងារផ្ទៃក្នុង ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាពការងារកម្រិតខ្ពស់ និងមានផលចំណេញ។

ក្នុងនាមគណៈគ្រប់គ្រងគ្រឹះស្ថាន ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ ចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន ចំពោះការខិតខំប្រឹងប្រែងក្នុងការរៀងរៀងៗខ្លួន ការគាំទ្រ និងការផ្តល់សេចក្តីណែនាំកន្លងមក។ ខ្ញុំសង្ឃឹម និងជឿជាក់ថាអ្នកទាំងអស់គ្នានឹងនៅតែបន្តខិតខំប្រឹងប្រែង និងផ្តល់ការសហការដើម្បីលើកកម្ពស់គ្រឹះស្ថានឲ្យបន្តរីកចម្រើនទៅមុខជាលំដាប់។

ដោយកិត្តិយស និងស្រឡាញ់រាប់អានពីខ្ញុំ

ហ៊ុន ម៉ុនសុខ
នាយកប្រតិបត្តិ

ក្រុមប្រឹក្សាភិបាល



លោកឧកញ៉ា គូ ពុយ
ប្រធានក្រុមប្រឹក្សាភិបាល

លោកឧកញ៉ា គូ ពុយ ជាស្ថាបនិក និងជាប្រធាន ក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរុងរឿង ចាប់តាំងពីការចាប់ផ្តើមដំបូងនៃការកើតគ្រឹះស្ថាន។

លោកឧកញ៉ា ជាសហគ្រិនកសិកម្មឈានមុខគេម្នាក់ ជាពិសេសនៅក្នុងវិស័យម៉ាស៊ីនកិនស្រូវ ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនបែតងកម្ពុជា កីអិលស៊ី ដែលជាក្រុមហ៊ុនម៉ាស៊ីនកិនស្រូវធំជាងគេបង្អស់នៅកម្ពុជា ហើយលោកឧកញ៉ាក៏ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។



លោកស្រី ប៉ុក នីវិល័យ
អភិបាលឯករាជ្យ

លោកស្រី ប៉ុក នីវិល័យ ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យតាំងពីខែមេសា ឆ្នាំ២០១៦។ លោកស្រីមានបទពិសោធន៍ការងារជាច្រើនឆ្នាំលើផ្នែកលក់និងទីផ្សារ ផ្នែកទំនាក់ទំនង និងគណនេយ្យ។ លោកស្រីធ្លាប់បានបំពេញការងារជានាយកទីផ្សារ និងទំនាក់ទំនងជាប្រធានគណនេយ្យជាប្រធានគ្រប់គ្រងផ្នែកលក់ និងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីទូរទស្សន៍លើការជជែកពិភាក្សាផ្នែកច្បាប់ និងសុខភាព។ លោកស្រី នីវិល័យ ទទួលបានបរិញ្ញាប័ត្រនិងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មលើជំនាញគ្រប់គ្រងទូទៅ។



លោក ហ្ស៊ី មីងឃីង
អភិបាលឯករាជ្យ

លោកហ្ស៊ី មីងឃីងបច្ចុប្បន្នជាទីប្រឹក្សាឯករាជ្យលើមីក្រូហិរញ្ញវត្ថុ និងជានិយោគិនមួយរូបផងដែរ។ លោកធ្លាប់បំពេញការងារក្នុងគ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង ជាទីប្រឹក្សា និងជានាយកប្រតិបត្តិការ។ លោកក៏ធ្លាប់បំពេញការងារនៅ ADA ដែលនៅទីនោះ លោកបានចូលរួមក្នុងការសម្របសម្រួលបង្កើតមីក្រូហិរញ្ញវត្ថុលុចហ្សំបួរ និងមូលនិធិអភិវឌ្ឍន៍ និងជាអ្នកគ្រប់គ្រងផលប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិកខាងកើត។ លោកក៏មានបទពិសោធន៍ធ្វើការជាមួយគណកម្មការអឺរ៉ុបជាមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ី។ បន្ថែមពីលើនេះទៀតលោកមានបទពិសោធន៍ធ្វើការនៅក្នុងផ្នែកស្ថេរភាពហិរញ្ញវត្ថុនៅក្នុងធនាគារកណ្តាលរបស់លុចហ្សំបួរផងដែរ។

គណៈគ្រប់គ្រង ក្រុមហ៊ុន



លោក ហ៊ិត ប៊ិនសុង
នាយកប្រតិបត្តិ

លោក ហ៊ិត ប៊ិនសុង ជានាយកប្រតិបត្តិ នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរុងរឿង អិលធីឌី ចាប់តាំងពីបង្កើតឡើងមក ម៉្លេះ។ លោកជាស្ថាបនិកបុគ្គលិកក្នុងការបង្កើត គ្រឹះស្ថាន ដោយបានបង្កើតហេដ្ឋារចនាសម្ព័ន្ធ គ្រឹះស្ថានដែលជាតម្រូវការសម្រាប់ចុះបញ្ជី ក្រុមហ៊ុន និងការទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បទពិសោធន៍របស់ លោកមាន ការគ្រប់គ្រងទូទៅ ទំនាក់ទំនង សាធារណៈ និងការអប់រំ។



លោក ហៃ គីមយន
នាយកហិរញ្ញវត្ថុ

លោក ហៃ គីមយន ជានាយកហិរញ្ញវត្ថុ តាំងពីឆ្នាំ ២០០៩ ។ លោកបានបំពេញការងារជាមួយគ្រឹះស្ថានមានរយៈពេលច្រើនជាង ១០ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៦ ក្នុងមុខ តំណែងផ្សេងៗគ្នាជាច្រើនដូចជា ជំនួយការ ប្រធានសាខា ប្រធានសាខា និងនាយក ប្រតិបត្តិការ។ មុនចូលបំពេញការងារនៅទីនេះ លោកជាអ្នកកាន់បញ្ជីក្នុងគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុមួយអស់។ លោក គីមយន មានបញ្ញាប័ត្រ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងបញ្ញាបត្រ ជាន់ខ្ពស់ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង។ ក្រៅ ពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល ជាច្រើនទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុ។



លោក ចេង វណ្ណត
នាយកប្រតិបត្តិការ

លោក ចេង វណ្ណត បច្ចុប្បន្នជានាយក ប្រតិបត្តិការ។ លោកចាប់ផ្តើមការងារដំបូង នៅក្នុងគ្រឹះស្ថាន ក្នុងឆ្នាំ ២០១០ និងទទួល បានមុខតំណែងជាច្រើន ដូចជាប្រធានផ្នែក ស្តារបំណុល ប្រធានសាខា ប្រធានផ្នែក ឥណទាន ជានាយកប្រតិបត្តិការស្តីទី និង ជានាយកសវនកម្មផ្ទៃក្នុង។ មុនបំរើការងារ នៅទីនេះ លោកធ្លាប់បំរើការងារក្នុងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុផ្សេងៗជាច្រើន។ វណ្ណត មាន បញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងបញ្ញា បត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងទូទៅ។



លោក កាសៀម កាសាដូក **នាយកសវនកម្មផ្ទៃក្នុង** **និងហានិភ័យ**

លោក កាសាដូក ចូលបំរើការងារជានាយកប្រតិបត្តិការ ក្នុងខែមេសា និងផ្ទេរតួនាទីជានាយកសវនកម្មផ្ទៃក្នុង និងហានិភ័យនៅខែកញ្ញា ឆ្នាំ២០១៩ មុនចូលបម្រើការងារនៅគ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង លោកកាសាដូក ធ្លាប់បំរើការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ អស់រយៈពេលយ៉ាងតិច ១៥ឆ្នាំដែលមានតួនាទីផ្សេងៗគ្នា។ លោកថែមទាំងធ្លាប់បម្រើការងារនៅក្នុងក្រុមហ៊ុនវិនិយោគមួយផងដែរ។ លោក កាសាដូកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងឆ្នាំ២០០៨ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងក្នុងឆ្នាំ២០០១។



លោក ហេង ភីណាត **នាយកព័ត៌មានវិទ្យា**

លោក ហេង ភីណាត ចូលបំរើការងារជាមន្ត្រីអភិវឌ្ឍន៍កម្មវិធីជាន់ខ្ពស់ ក្នុងខែធ្នូ ឆ្នាំ២០១៥ និងត្រូវបានជំរឿនតួនាទីជានាយកព័ត៌មានវិទ្យា ក្នុងខែកក្កដា ឆ្នាំ ២០១៦។ មុនចូលបម្រើការងារនៅគ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង លោកភីណាត ធ្លាប់បំរើការងារជាមន្ត្រីអភិវឌ្ឍន៍កម្មវិធី នៅវិទ្យាស្ថានបើកទូលាយ និងជាប្រធានប្រតិបត្តិនៅ Grande Apartment ។ លោកបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ពីសកលវិទ្យាល័យ ពូនេប្រទេសឥណ្ឌា ហើយបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យកូម៉ិនូភ្នំពេញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។



ភាគទុនិក និងវិនិយោគិន

ភាគទុនិក

លោកខុកញ៉ា ភូ ពុយ ជាភាគទុនិកតែម្នាក់គត់ និងជាស្ថាបនិកនៃ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរងរឿង អិលធីឌី។


វិនិយោគិន




OIKOCREDIT, សហករណ៍អភិវឌ្ឍន៍សង្គម U.A,
ជាសង្គមសហករណ៍ (“coöperatieve vereniging”)
ដែលរៀបចំឡើងក្រោមច្បាប់នៃប្រទេសហុឡង់។

លោក ហ្សឺ មីងយី (Mr. HSU MING-YEE), ជាពលរដ្ឋលុចហ្សាំប៊ូ ដែល
មានលិខិតឆ្លងដែនលេខ H5N9N3 ហើយគាត់ជាអភិបាលនៃ
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឥណទានពលរដ្ឋរងរឿង អិលធីឌី

អង្គការលេខ



របៀបសម្របសម្រួល





អតិថិជនគោលដៅ និងផលិតផល

អាយភីអា បានកែប្រែគោលនយោបាយ និងនីតិវិធីឥណទានរបស់ខ្លួន ហើយបានបង្កើតគោលនយោបាយពាក់ព័ន្ធផ្សេងទៀតក្នុងការសម្របខ្លួនទៅនឹងគោលគំនិតនៃស្តង់ដារគាំពារអតិថិជនសម្រាប់ប្រតិបត្តិការ និងការអនុវត្តប្រចាំថ្ងៃនៅគ្រប់សាខារបស់អាយភីអា។ ផលិតផលកម្ចីមានស្រាប់ត្រូវបានកែប្រែ ហើយផលិតផលកម្ចីថ្មីត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាពិសេសប្រជាជនដែលមានចំណូលទាប និងមធ្យមនៅតំបន់ជនបទនៃប្រទេសកម្ពុជា។ ការធ្វើពិពិធកម្មផលិតផលកម្ចីផ្សេងៗ គ្នាមានគោលបំណងដើម្បីទទួលបានអតិថិជនកាន់តែច្រើន។ បញ្ជីរាយនាមផលិតផលកម្ចីថ្មី និងអតិថិជនគោលដៅមានដូចខាងក្រោម៖

ល.រ	ពិពណ៌នាពីផលិតផល	អតិថិជនគោលដៅ
01	ឥណទាន កសិកម្ម	អតិថិជនឯកត្តបុគ្គលដែលត្រូវការឥណទានដើម្បីទិញគ្រាប់ពូជ ដី និងសម្ភារៈដាំដុះផ្សេងៗទៀត។
02	ឥណទានវិនិយោគ/សំភារៈកសិកម្ម	អតិថិជនឯកត្តបុគ្គលដែលត្រូវការឥណទានដើម្បីទិញឧបករណ៍ ម៉ាស៊ីន គ្រឿងចក្រ និងតម្រូវការផ្សេងៗទៀតទាក់ទងនឹងផលិតកម្មកសិកម្ម។
03	ឥណទានបង្កើនទ្រព្យ	អតិថិជនឯកត្តបុគ្គលដែលត្រូវការឥណទានដើម្បីទិញដីបន្ថែមសម្រាប់ធ្វើកសិកម្ម និងដើម្បីកែលំអរគេហដ្ឋានឲ្យប្រសើរជាងមុន
04	ឥណទានអាជីវកម្ម	អាជីវករខ្នាតតូច និងមធ្យម និងសហគ្រាសផលិតដែលត្រូវការឥណទានដើម្បីទ្រទ្រង់អាជីវកម្ម និងប្រតិបត្តិការ
05	ឥណទានទូដៃក	អាជីវករខ្នាតតូចនិងមធ្យម និងសហគ្រាសផលិតដែលត្រូវការឥណទានដើម្បីទ្រទ្រង់អាជីវកម្ម និងប្រតិបត្តិការ
06	ឥណទានសម្ភារប្រើប្រាស់ក្នុងគេហដ្ឋាន	អតិថិជនជាម្ចាស់ផ្ទះដែលត្រូវការឥណទានដើម្បីទិញសម្ភារប្រើប្រាស់ក្នុងគេហដ្ឋាន មានដូចជា ទូទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ គ្រឿងសង្ហារឹម ទូរស័ព្ទ ល។
07	ឥណទានម៉ូតូ	អតិថិជនឯកត្តបុគ្គល រស់នៅទីក្រុងឬជនបទ ដែលត្រូវការឥណទានដើម្បីទិញម៉ូតូ
08	ឥណទានទាន់ចិត្ត	អតិថិជនឯកត្តបុគ្គល ដែលត្រូវការឥណទានក្នុងភាពបន្ទាន់ស្របច្បាប់ណាមួយ
09	ឥណទានប្រើជើង (Bridging)	អតិថិជនឯកត្តបុគ្គល អាជីវករ និងសហគ្រាស ដែលត្រូវការឥណទានសម្រាប់រយៈពេលខ្លី ដោយសារខ្វះខាតក្នុងរយៈពេលខ្លី ឬកំពុងចាំការសងប្រាក់ត្រលប់ពីអតិថិជនរបស់គាត់

**លទ្ធផលការងារឆ្នាំ
២០១៩**






ទិន្នន័យសំខាន់ៗ

សូចនាករ	ខ្នាត	សវនកម្មឆ្នាំ 2019	សវនកម្មឆ្នាំ 2018	សវនកម្មឆ្នាំ 2017
ចំនួនខេត្តប្រតិបត្តិការ	-	7	7	7
ចំនួនស្រុកប្រតិបត្តិការ	-	35	39	41
ចំនួនឃុំប្រតិបត្តិការ	-	150	161	166
ចំនួនភូមិប្រតិបត្តិការ	-	526	605	686
ចំនួនបុគ្គលិក	-	78	91	118
ចំនួនអតិថិជនសរុប	-	2056	2,746	3,893
ផលបំត្រៃឥណទានសរុប	ដុល្លារ	5,827,747	6,686,032	9,042,029
ចំណេញសុទ្ធ	ដុល្លារ	311,876	162,354	333,774
ទ្រព្យសកម្មសុទ្ធ	ដុល្លារ	7,334,626	7,265,766	10,506,309
មូលធនសរុប	ដុល្លារ	6,977,462	6,665,586	6,994,501
អតិថិជនកម្ចីជាស្ត្រី	%	88.81	89.84	89.62
អតិថិជនកម្ចីនៅជនបទ	%	96.64	97.82	98.28
កម្ចីកសិកម្ម	%	57	82.7	95.3
ហានិភ័យឥណទាន	%	3.67	9.27	4.84
ឥណទានលុបចេញពីបញ្ជី	%	5.76	4.37	2.32
ទិន្នផលផលបំត្រៃឥណទាន	%	19.2	20.90	24.7
ចំណាយលើមូលនិធិ	%	0.8	2.21	5.6
ចំណាយប្រតិបត្តិការ	%	14.9	12.1	12.7
ប្រាក់ចំណេញសុទ្ធផ្សេងនឹងទ្រព្យសកម្ម	%	4.27	1.83	2.80
ប្រាក់ចំណេញសុទ្ធផ្សេងនឹងមូលធន	%	4.6	2.4	4.9
បំណុលផ្សេងនឹងមូលធន	%	0.05	0.09	0.5
ភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ	%	137.8	115.7	117.5

លទ្ធផលការងារ



ផលប៉ុត្រាឥណទាន

ផលប៉ុត្រាឥណទានរបស់ អាយភីអា បានធ្លាក់ចុះ ២៦% និង ១៣% ក្នុងឆ្នាំ ២០១៨ និង ២០១៩ រៀងគ្នាបន្ទាប់ពីមានបញ្ហាប្រឈមទាក់ទងនឹងបទប្បញ្ញត្តិអត្រាការប្រាក់ទាប និងផលប៉ះពាល់នៃការខូចខាតដំឡូងមីនិងតម្លៃទីផ្សារមិនល្អ។ អាយភីអាបានផ្លាស់ប្តូរការផ្តោតរបស់ខ្លួនពីផ្នែកកសិកម្មទៅផ្នែកទីផ្សារចម្រុះតាមរយៈការណែនាំផលិតផលប្រាក់កម្ចីបន្ថែមថ្មីដើម្បីកាត់បន្ថយហានិភ័យរបស់ខ្លួនលើការប្រមូលផ្តុំនៃប៉ុត្រាឥណទានដោយចាប់យកផ្នែកទីផ្សារផ្សេងទៀត។



អនុបាតហិរញ្ញវត្ថុ

នៅចុងឆ្នាំ ២០១៩ ប្រាក់ចំណេញសុទ្ធរបស់អាយភីអាតី ៣១១.៨៧៦ ដុល្លារ ខណៈពេលដែលផលបំត្រថយចុះហើយអត្រាការប្រាក់ក៏ថយចុះ បន្ទាប់ពីអត្រាការប្រាក់ត្រូវបានកំហិតដោយធនាគារជាតិនៃកម្ពុជា និងមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ។ ថ្លៃដើមនៃមូលនិធិបានថយចុះដោយ សារតែការធ្លាក់ចុះខ្លាំងនៃអត្រាបំណុលធៀបនឹងដើមទុន។ បើប្រៀបធៀបនឹងឆ្នាំមុនចំណាយប្រតិបត្តិការបានកើនឡើងពី១២,១% ទៅ ១៤,៩% ដែលបណ្តាលមកពីផលបំត្រឥណទានបានថយចុះ។



បទពិសោធន៍ អតិថិជនខោតជ័យ

លោក អត តង សព្វថ្ងៃជាអតិថិជនរបស់ IPR នៅសាខាភ្នំព្រឹកដែលកំពុងខ្ចីឥណទានក្នុងវគ្គទី៦។ លោកជាកសិករដាំស្ពឺត និងផ្គត់ផ្គង់ផ្លែឆ្មារដល់ភោជនីយដ្ឋាន។ គាត់ជាពោះម៉ាយ និងត្រូវចិញ្ចឹមកូនពីរនាក់ ហើយធ្លាប់ជួបបញ្ហាជាច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុន្តែជីវភាពរស់នៅរបស់លោកបានប្រសើរឡើងបន្តមក ដែលកម្ចីដំបូងគឺនៅក្នុងឆ្នាំ២០១០។ លោកប្រើឥណទានបានមកពី IPR ដើម្បីបង្កើនដំណាំស្ពឺតបន្ថែម។ ក្នុងរយៈពេល២ឆ្នាំក្រោយទទួលបានកម្ចីដំណាំស្ពឺតបានកើនឡើងទ្វេដង។ ក្រៅពីទទួលបានផលចំណេញបានមកពីការបង្កើនដំណាំស្ពឺត លោកបានសម្រេចបន្ថែមបម្រើទៀតគឺការចិញ្ចឹមជ្រូក ក្នុងគោលបំណងបង្កើនចំណូលគ្រួសារ ដែលកសិដ្ឋានចិញ្ចឹមជ្រូករបស់លោកមានដំណើរការល្អ។ ក្នុងពេលនោះដែរ លោកបានពង្រីករបបបន្ទាប់បន្សំ ដោយដាំផ្លែតាដែន។ ដោយសារការព្យាយាមខិតខំប្រឹងប្រែងរបស់លោក លោកអាចបានប្រាក់ចំណូលច្រើន និងអាចទិញដីចំការបាន២ទ្វារបន្ថែមទៀត។ សរុបមកលោកមានរបរ៣ប្រភេទគឺ ដាំស្ពឺត ចិញ្ចឹមជ្រូក និងដាំចំការផ្លែតាដែន។ ម៉្យាងទៀត លោកក៏មានលទ្ធភាពបង់សេវាសុខភាពរបស់គ្រួសារការសិក្សារបស់កូនៗ រួមទាំងការកែលំអរគេហដ្ឋាន និងមានម៉ូតូផ្ទាល់ខ្លួនផងដែរ។ លោកគឺជាអតិថិជនជោគជ័យៗរបស់ IPR ។



លោក អត តង
ស្រុកភ្នំព្រឹក





លោកស្រី ហួត មឿត
សាខាបន្ទាយមានជ័យ

លោកស្រី ហួត មឿត សព្វថ្ងៃជាអភិវឌ្ឍន៍របស់ IPR នៅសាខាបន្ទាយមានជ័យដែលកំពុងខ្ចីឥណទានក្នុងវគ្គទី៤។ លោកស្រីគឺជាកសិករធ្វើស្រែប្រាំង និងស្រែវស្សា លើទំហំដី១០ហិកតា ហើយចំណូលបានមកពីការធ្វើស្រែនេះជាចំណូលចំបងរបស់លោកស្រី។ រីឯសំណូលបន្ទាប់បន្សំរបស់លោកស្រី មានដូចជា ការដឹកដី និងដាំខ្ចីម។ លោកស្រី ហួត មឿត បានខ្ចីឥណទានលើកដំបូងនៅក្នុងឆ្នាំ២០១៥ ក្នុងគោលបំណងយកទៅទិញដីស្រែ២ហិកតា។ ក្នុងពេលនោះ លោកស្រីពុំមានលទ្ធភាពបង់ថ្លៃពិនិត្យសុខភាពរបស់ក្រុមគ្រួសារទេ ថែមទាំងពុំអាចបញ្ជូនកូនទៅសិក្សាទៀតផង ប៉ុន្តែការធ្វើស្រែរបស់លោកស្រីបានប្រសើរឡើង ហើយលោកស្រីបន្តខ្ចីឥណទានដើម្បីទិញដីស្រែ១ហិកតាបន្ថែមទៀត ។ ក្រោយមកលោកស្រីក៏បានទិញត្រាក់ទ័រសម្រាប់ប្រើប្រាស់ក្នុងការធ្វើស្រែ រួចក៏ម្ចាស់ឥណទានបច្ចុប្បន្នរបស់គាត់គឺយកទៅធ្វើស្រែ១០ហិកតា។ ស្ថានភាពគ្រួសាររបស់លោកស្រី ហួត មឿត បានប្រសើរឡើងដោយសារកំណើនចំណូលរបស់គាត់ ដែលបច្ចុប្បន្នគាត់មានលទ្ធភាពបញ្ជូនកូនទៅសិក្សា រួមទាំងចំណាយលើថ្លៃពិនិត្យសុខភាពរបស់ក្រុមគ្រួសារផង ។ ជាងនេះទៅទៀត លោកស្រីក៏មានលទ្ធភាពចំណាយលើការកែលំអរគោរាជានផងដែរ ។



លោកទី ឈន និងភរិយា ជាង ធីតា គឺជាអតិថិជនជោគជ័យមួយរូបទៀតរបស់ IPR នៅសាខាសំឡូត។ ពួកគាត់សព្វថ្ងៃទទួលបានកម្ចីវគ្គទី៥។ លោកប្រកបអាជីវកម្មខ្នាតតូច ដោយធ្វើពាងទឹក និងលូសម្រាប់លក់។ គាត់ក៏មានរបបបន្ទាប់បន្សំផងដែរ គឺជាធុរកិច្ច លក់។ កម្ចីលើកដំបូងរបស់លោកពី IPR គឺនៅក្នុងឆ្នាំ២០១៦ ដែលមានចំនួន ២លាន ៥សែនរៀល ក្នុងគោលបំណងយកទៅដាំពោតសម្រាប់លក់។ បន្ទាប់មកលោក និង គ្រួសារបានពង្រីករបរទៅដាំធុរកិច្ច និងបានយកកម្ចីវគ្គទី២បន្ថែម។ ក្នុងកំឡុងពេលនោះ ដែរផ្ទះរបស់លោកមិនទាន់មានប្រព័ន្ធទឹកនៅឡើយ ដូច្នេះលោកបានបន្តស្នើកម្ចីវគ្គបន្ត ដើម្បីយកទៅសង់ប្រព័ន្ធទឹកដែលអាចជួយផ្គត់ផ្គង់តម្រូវការគ្រួសារ និងទ្រទ្រង់អាជីវកម្ម របស់លោក។ កម្ចីរបស់លោកក្នុងពេលបច្ចុប្បន្នគឺយកទៅទិញដើមធុរកិច្ចបន្ថែម រួមទាំង ទិញម៉ាស៊ីនក្រឡុកស៊ីម៉ង់ដែលអាចជួយបង្កើនបរិមាណ និងប្រសិទ្ធភាព។ មិនតែ ប៉ុណ្ណោះ លោកទី ឈន ក៏មានលទ្ធភាពបង់ថ្លៃសេវាសុខភាពសម្រាប់គ្រួសារ ផ្តល់ម្ហូប អាហារគ្រប់គ្រាន់ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗ។ ជាងនេះទៅទៀត លោកក៏មាន លទ្ធភាពចំណាយទៅលើការតុបតែងគេហដ្ឋានឲ្យប្រសើរជាងមុនផងដែរ។

លោកទី ឈន
សាខាសំឡូត

សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ

សវនកម្មផ្ទៃក្នុង ជានាយកដ្ឋានដែលមានវិជ្ជាជីវៈក្នុងការវាយតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងដំណើរការគ្រប់គ្រងអភិបាលកិច្ចក្នុងគ្រឹះស្ថាន។ សវនកម្មផ្ទៃក្នុងធ្វើការជាមួយអ្នកគ្រប់គ្រងដើម្បីត្រួតពិនិត្យប្រព័ន្ធការងារ និងប្រតិបត្តិការរបស់គ្រឹះស្ថាន។ ការត្រួតពិនិត្យឡើងវិញទាំងនេះ សំដៅកំណត់ថាតើហានិភ័យត្រូវបានគ្រប់គ្រងយ៉ាងដូចម្តេច ដោយរាប់បញ្ចូលថាតើដំណើរការដែលត្រឹមត្រូវមានហើយឬនៅ ហើយនីតិវិធីដែលបានព្រមព្រៀងគ្នាត្រូវបានអនុវត្តឬអត់។ ការធ្វើសវនកម្មផ្ទៃក្នុង ក៏អាចកំណត់អត្តសញ្ញាណតំបន់ដែលត្រូវបង្កើនប្រសិទ្ធភាព ឬត្រូវដាក់ឱ្យប្រើប្រាស់នូវឥទ្ធិពលផងដែរ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុងមានបុគ្គលិកចំនួន ៣ នាក់ រួមមាននាយកសវនកម្មផ្ទៃក្នុង ១ នាក់ និងសវនករប្រតិបត្តិការចំនួន ២ នាក់។

ក្នុងឆ្នាំ ២០១៩ នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចុះធ្វើសវនកម្មចំនួន ៣ ជុំតាមសាខានីមួយៗ។ ជាលទ្ធផលបង្ហាញថាពិន្ទុ និងចំណាត់ថ្នាក់ហានិភ័យតាមសាខានីមួយៗអនុវត្តបានល្អ គឺហានិភ័យអាចទទួលយកបាន និងហានិភ័យកំរិតស្រាល។

ក្នុងឆ្នាំដដែល នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំចំនួន ២ លើក សម្រាប់ការប្រជុំរបស់គណៈកម្មការសវនកម្ម ដើម្បីពិភាក្សាពីរបកគំហើញនានា និងគម្រោងផែនការសម្រាប់ឆ្នាំបន្ទាប់។

ក្នុងនាមជាលេខាធិការមួយរបស់គណៈកម្មការហានិភ័យ នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានធ្វើជាទៀងទាត់នូវរបាយការណ៍ផែនការកំណត់ហានិភ័យជាប្រចាំត្រីមាស និងការចុះបញ្ជីហានិភ័យជាប្រចាំខែ ទៅកាន់គណៈកម្មការហានិភ័យនិងក្រុមប្រឹក្សាភិបាល ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែលម្អ ក្នុងករណីដែលចាំបាច់។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃ និងចំណាត់ថ្នាក់ហានិភ័យដែលឱ្យឈ្មោះថា **“Internal Audit Worksheet and Rating System”** សម្រាប់ឥណទានមិនដំណើរការ និងឥណទានលុបចេញពីបញ្ជី។ ប្រព័ន្ធច្នីនេះបានកំណត់នូវហានិភ័យជាក់លាក់ទៅលើការចំណាត់ការដោះស្រាយ និងតាមដានស្ថានភាពបំណុលតាមអតិថិជននីមួយៗ និងប្រសិទ្ធភាពនៃការគ្រប់គ្រងបំណុលមិនល្អរបស់សាខា។



បុគ្គលិក និង ការកសាងសមត្ថភាព

បុគ្គលិកសរុបមានតិចជាងឆ្នាំ ២០១៨ ចំនួន ១៤% ដោយសារបញ្ហាប្រឈមក្នុងការកើតឡើងច្រើននៃឥណទានមិនដំណើរការ ក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយយើងមានបំណងធ្វើឱ្យប្រសើរឡើងនូវផលិតភាពការងាររបស់មន្ត្រីឥណទាននៅតាមមូលដ្ឋាន។ ផលិតភាពក្នុងមន្ត្រីឥណទានម្នាក់ៗត្រូវបានបង្កើតឡើងដោយផ្អែកលើស្តង់ដារសាខាមិនត្រឹមតែដើម្បីរក្សានិរន្តរភាព និងប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តអាជីវកម្មជាយុទ្ធសាស្ត្រយូរអង្វែងរបស់អាយភីអាផងដែរ។ ដើម្បីបង្កើនផលិតភាពបុគ្គលិកអាយភីអាបានផ្តោតការយកចិត្តទុកដាក់លើការកសាងសមត្ថភាពបុគ្គលិកដោយផ្តល់ការតំរូវទិសជាប្រចាំដល់បុគ្គលិកដែលត្រូវបានជ្រើសរើសថ្មី និងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកដែលមានស្រាប់ ក៏ដូចជាអនុញ្ញាតឱ្យពួកគេចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាខាងក្រៅផងដែរ។

សូចនាករ	2019	2018	2017
ពន្ធព័ត៌មាន			
ចំនួនបុគ្គលិកសរុប	78	91	118
ចំនួនគណៈគ្រប់គ្រង	13	16	16
ភាគរយបុគ្គលិកវិជ្ជាជីវៈ	56%	50%	41%
ភាគរយបុគ្គលិកប្រតិបត្តិការ	44%	41%	50%
កម្រិតការអប់រំរបស់បុគ្គលិក			
បរិញ្ញាបត្រជាន់ខ្ពស់	6%	7%	5%
បរិញ្ញាបត្រ	51%	56%	56%
បរិញ្ញាបត្ររង	17%	17%	17%

វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងឆ្នាំ ២០១៨

វគ្គបណ្តុះបណ្តាលខាងក្នុង

1. ស្តីពីការសិក្សារាយតម្លៃឥណទានការសិក្សា ហានិភ័យឥណទាន និងបច្ចេកទេសដោះស្រាយបំណុលយឺតយ៉ាវ
2. បណ្តុះបណ្តាលសម្រាប់មន្ត្រីឥណទាន.
3. វគ្គបណ្តុះបណ្តាលតម្រង់ទិសបុគ្គលិកថ្មី

វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាខាងក្រៅ

1. Regulatory Compliance Certification
2. NBC organising First Financial Literacy Day
3. Debt collection Good Practice by IFC
4. Effective Management, Credit Management and Cash flow of Banking and MFIs in Cambodia
5. Effective Management, Credit Management and Cash flow of Banking and MFIs in Cambodia
6. Rural economic development via microfinance sector
7. Clarification Sessions on Payment of Seniority Indemnity
8. CBC Commercial Data Upload and Enquiry
9. Annual Microfinance Conference
10. CBC member working Committee
11. CBC hosting the number working committee
12. Crop Insurance

បុគ្គលិក និង ការកសាងសមត្ថភាព

សកម្មភាពដំណើរទស្សនៈកិច្ច ខេត្តមណ្ឌលគី



បុគ្គលិក និង ការកសាងសមត្ថភាព

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល



ទំនួលខុសត្រូវរបស់
ក្រុមហ៊ុនក្នុងការធានា
សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់



របាយការណ៍ ប្រចាំឆ្នាំ

សូចនាករ	2019	2018	2017
ពន្ធព័ន្ធកម្ម	3,680.98	\$ 4,202.72	\$ 4,211.05
ពន្ធលើស្ថាប័នសញ្ញា	485.74	\$ 240.00	\$ 61.53
ពន្ធលើមធ្យោបាយដឹកជញ្ជូន	99.00	\$ 98.89	\$ 99.08
ពន្ធលើប្រាក់បៀវត្សរ៍	20,667.85	\$ 20,941.05	\$ 25,544.82
ប្រាក់រំលស់ពន្ធលើប្រាក់ចំណេញ	13,243.41	\$ 17,325.39	\$ 26,319.43
ពន្ធកាត់ទុកលើថ្លៃជួលអចលនទ្រព្យ	10,262.38	10,860.28	\$ 12,792.24
ពន្ធកាត់ទុកលើថ្លៃសេវា (និវាសនជន)	9,080.97	\$ 8,577.04	\$ 25,382.67
ពន្ធកាត់ទុកលើថ្លៃសេវា (អនិវាសនជន)	1,729.85	1,816.94	-
ពន្ធកាត់ទុកលើការប្រាក់ (និវាសនជន)	4,211.56	4,581.50	\$ 5,830.45
ពន្ធកាត់ទុកលើការប្រាក់ (អនិវាសនជន)	2,275.71	16,789.28	\$ 68,940.59
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	48,219.50	\$ 117.96	\$ 160,857.07
ពន្ធប្រថាប់គ្រា	-	-	\$ 2,467.18
ពន្ធបន្ថែម	-	\$ 5,619.14	-

សង្ខេប
របាយការណ៍
សវនកម្មហិរញ្ញវត្ថុ
ឆ្នាំ ២០១៩



របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានក្តីសោមនស្សរីករាយ ធ្វើការបង្ហាញនូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ឥណទានពលរដ្ឋរុងរឿង អិលធីឌី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មចុះ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ។ សេវាទាំងនោះ រួមមានការផ្តល់ជូនឥណទានសម្រាប់សហគ្រាសធនក្នុង និងគ្រួសារដែលមានប្រាក់ចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញមុនបង់ពន្ធ	393,549	232,589	1,594,661	940,823
ចំណាយពន្ធលើប្រាក់ចំណេញ	(81,673)	(70,235)	(330,939)	(284,1 01)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	311,876	162,354	1,263,722	656,722

ដើមទុន

មិនមានការផ្លាស់ប្តូរដើមទុនដែលបានចុះបញ្ជី និង បានបង់របស់ក្រុមហ៊ុនក្នុងកំឡុងការិយបរិច្ឆេទនោះទេ ។

ភាគលាភ

ពុំមានការប្រកាស ឬការបែងបែកភាគលាភទេ ហើយអភិបាលមិនបានស្នើឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនោះទេ ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយ

របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានការជឿជាក់ថា រាល់ឥណទាន ដែលបានដឹងថា មិនអាចទារបានត្រូវលុបបំបាត់ចោល ហើយសិទ្ធិធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទានអាក្រក់ ឬ ចំនួននៃការធ្វើសិទ្ធិធនលើឥណទានជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានលក្ខណៈមិនគ្រប់គ្រាន់រហូតដល់កម្រិតជាសរុបណាមួយនោះទេ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្ត លើកលែងបំណុល ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុនចាប់តាំងពីចុងការិយបរិច្ឆេទមកក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទរបាយការណ៍ នឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលដល់ថ្ងៃកំណត់ឡើយ ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈមិនប្រក្រតីនោះទេ។

របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ព្រឹត្តិការណ៍ចាប់តាំងពីកាលបរិច្ឆេទនៃរបាយការណ៍

នាថ្ងៃចេញរបាយការណ៍នេះ លើកលែងតែការបង្ហាញនៅក្នុងកំណត់សម្គាល់ 28 ពុំមានហេតុការណ៍ណាមួយដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលនៅបម្រើការក្នុងអំឡុងកាលបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

- ឧកញ៉ា គូ ពុយ ប្រធានក្រុមប្រឹក្សាភិបាល
- លោក Hsu Ming Yee អភិបាលឯករាជ្យ
- លោកស្រី ប៉ុក នីវីល័យ អភិបាលឯករាជ្យ

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការរហូតដល់ចុងកាលបរិច្ឆេទ និងចំណែកហ៊ុនដែលមាននៅក្នុងក្រុមហ៊ុនត្រូវបានបង្ហាញដូចខាងក្រោម៖

	2019		2018	
	% កាន់កាប់	ចំនួន ភាគហ៊ុន	% កាន់កាប់	ចំនួន ភាគហ៊ុន
ឧកញ៉ា គូ ពុយ				
25,955ភាគហ៊ុនដែលមានតម្លៃបារ៉ែត 119 ដុល្លារអាមេរិកក្នុង 1ភាគហ៊ុន	100%	25,955	100%	25,955

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងកាលបរិច្ឆេទ និងនៅចុងកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលបំណុលរបស់ក្រុមហ៊ុន ឬសាជីវកម្មដទៃ។

ចាប់តាំងពីចុងកាលបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុប ទទួលបានដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកជាមួយក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះមានផលផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានការធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់កាលបរិច្ឆេទដែលបានបញ្ជប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។
- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធនតូចនិងមធ្យម ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញពន្យល់ និងកំណត់បរិមាណបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះ បញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលបានធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញនៅទំព័រទី10 ដល់ទី53 ដែលជាមតិរបស់យើងខ្ញុំ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធនតូច និងមធ្យម។



 ឧកញ៉ា ភូ ពុយ
 ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០

របាយការណ៍ របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់
ឥណទានពលរដ្ឋរងរឿង អិលធីឌី

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ឥណទានពលរដ្ឋរងរឿងអិលធីឌី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 របាយការណ៍លទ្ធផលលម្អិត របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី 10 ដល់ទី 53 (ដែលហៅកាត់ថា របាយការណ៍ហិរញ្ញវត្ថុ) ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំ ប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមរម្យសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងការិយបរិច្ឆេទដែលបានបញ្ចប់ ដែលបានរៀបចំឡើងអនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវបានធ្វើសវនកម្មដោយសវនករផ្សេង ដោយបានបញ្ចេញមតិនៅថ្ងៃទី 30 ខែ មេសា ឆ្នាំ 2019 ថារបាយការណ៍នោះមានភាពត្រឹមត្រូវ។ ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ 27 នៃរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនបានអនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យមនាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 ដែលមានកាលបរិច្ឆេទអន្តរកាលនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។ ស្តង់ដារទាំងនេះ គឺត្រូវអនុវត្តតាមវិធីសាស្ត្រប្រតិបត្តិសកម្មលើព័ត៌មានប្រៀបធៀបនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ព្រមទាំងរបាយការណ៍លទ្ធផលលម្អិតរបាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងកំណត់ពន្យល់ពាក់ព័ន្ធផ្សេងៗ ។

យើងខ្ញុំ មិនតម្រូវឱ្យធ្វើសវនកម្មលើព័ត៌មានប្រៀបធៀបដែលបានកែប្រែឡើងវិញឡើយហើយព័ត៌មានទាំងនេះ មិនត្រូវបានធ្វើសវនកម្មទេ។ ការទទួលខុសត្រូវរបស់យើងខ្ញុំ លើព័ត៌មានប្រៀបធៀបទាំងនេះ គឺត្រូវកំណត់ថាតើរបាយការណ៍ហិរញ្ញវត្ថុ បានរួមបញ្ចូលនូវព័ត៌មានប្រៀបធៀបដែលតម្រូវដោយស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងថាព័ត៌មានប្រៀបធៀបទាំងនេះត្រូវបានធ្វើចំណាត់ថ្នាក់សមស្រប ឬទេ ។

របាយការណ៍ របស់សវនករឯករាជ្យ

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមបញ្ចូលនូវព័ត៌មានដែលមាននៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី ១ ដល់ទី ៥ ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗ ឡើយ ហើយយើងខ្ញុំ មិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។ ប្រសិនបើការអានព័ត៌មានផ្សេងៗ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្ត កើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុនៃការរាយការណ៍របស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែ វាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារ ការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ របស់សវនករឯករាជ្យ

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំ អនុវត្តនូវការវិនិច្ឆ័យ ដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមធម៌ ក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាង ដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើង ដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អាជីវកម្មរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអស្ថិរភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគតអាចធ្វើឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលមានរួមបញ្ចូលទាំងចំណុច ខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន ខេភីអឹមជឺ ខេមបូឌា ចំកាត់


Lim Chew Teng



Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 29 ខែមេសា ឆ្នាំ២០១៩

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

	កំណត់ សម្គាល់	នាថ្ងៃទី៣១ ខែ ធ្នូ		នាថ្ងៃទី៣១ ខែ ធ្នូ	
		2019	2018	2019	2018
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	6	1,720,364	996,618	7,010,483	4,004,411
ប្រាក់បញ្ញើ នៅធនាគារនានា	7	12,500	12,500	50,938	50,225
ប្រាក់តម្កល់តាមច្បាប់	8	154,432	154,432	629,310	620,508
ឥណទានផ្តល់ដល់អតិថិជន-សុទ្ធ	9	5,170,113	5,780,491	21,068,210	23,226,013
ទ្រព្យសកម្មផ្សេងៗ	10	113,312	99,520	461,747	399,871
ទ្រព្យ និងបរិក្ខារ	11	25,914	45,655	105,600	183,442
ទ្រព្យសកម្មអរូបី	12	-	404	-	1,623
ពន្ធពន្យាជាទ្រព្យសកម្ម-សុទ្ធ	15ក	137,991	159,670	562,313	641,554
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំជា ទ្រព្យសកម្ម	15ខ	-	16,476	-	66,201
ទ្រព្យសកម្មសរុប		7,334,626	7,265,766	29,888,601	29,193,848
បំណុល និងមូលធនបំណុល					
បំណុលផ្សេងៗ	13	302,000	585,492	1,230,650	2,352,507
បំណុលផ្សេងៗ	14	24,827	14,688	101,170	59,016
បំណុលពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ	15ខ	30,337	-	123,623	-
បំណុលសរុប		357,164	600,180	1,455,443	2,411,523
មូលធនភាគទុនិក					
ដើមទុន	16	3,088,645	3,088,645	12,468,860	12,468,860
ប្រាក់ចំណេញរក្សាទុក		3,872,369	3,567,594	15,638,550	14,403,601
ទុនបម្រុងតាមបទប្បញ្ញត្តិ	17	16,448	9,347	66,582	37,809
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	259,166	(127,945)
មូលធនសរុប		6,977,462	6,665,586	28,433,158	26,782,325
បំណុល និងមូលធនសរុប		7,334,626	7,265,766	29,888,601	29,193,848

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍លទ្ធផលលម្អិត

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

	កំណត់ សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	18	1,164,133	1,626,056	4,717,067	6,577,397
ចំណាយលើការប្រាក់	19	(47,390)	(171,617)	(192,024)	(694,191)
ចំណូលការប្រាក់សុទ្ធ		1,116,743	1,454,439	4,525,043	5,883,206
ចំណូលពីប្រតិបត្តិការផ្សេងៗ	20	269,550	85,661	1,092,217	346,499
ចំណេញពីប្រតិបត្តិការសុទ្ធ		1,386,293	1,540,100	5,617,260	6,229,705
ចំណាយលើបុគ្គលិក	21	(514,256)	(528,203)	(2,083,765)	(2,136,581)
រំលស់		(22,909)	(36,125)	(92,827)	(146,126)
ចំណាយប្រតិបត្តិការផ្សេងៗ	22	(367,232)	(376,157)	(1,488,025)	(1,521,555)
សិទ្ធិធនលើការខាតបង់លើ ឱនភាពនៃតម្លៃនៃ ឥណទានផ្តល់ដល់អតិថិជន	9	(88,347)	(367,026)	(357,982)	(1,484,620)
ប្រាក់ចំណេញមុនពន្ធដកពន្ធ		393,549	232,589	1,594,661	940,823
ចំណាយពន្ធលើប្រាក់ចំណេញ	15	(81,673)	(70,235)	(330,939)	(284,101)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		311,876	162,354	1,263,722	656,722
លទ្ធផល/(ខាត)លម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	387,111	(127,945)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		311,876	162,354	1,650,833	528,777

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ស្តីពីប្រែប្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

	ដុល្លារអាមេរិក		ប្រាក់ចំណេញរក្សាទុក		ទុនប្រមូលតាមបទប្បញ្ញត្តិ		ទុនប្រមូលពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)	ពាន់រៀល
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	3,088,645	12,468,860	3,414,587	13,784,688	-	-	-	-	6,503,232	26,253,548
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន										
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនប្រមូលតាមបទប្បញ្ញត្តិ	-	-	(9,347)	(37,809)	9,347	37,809	-	-	-	-
ប្រាក់ចំណេញលម្អិតសរុប										
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	162,354	656,722	-	-	-	-	162,354	656,722
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	3,088,645	12,468,860	3,567,594	14,403,601	9,347	37,809	-	(127,945)	6,665,586	26,782,325
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	3,088,645	12,468,860	3,567,594	14,403,601	9,347	37,809	-	(127,945)	6,665,586	26,782,325
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន										
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនប្រមូលតាមបទប្បញ្ញត្តិ	-	-	(7,101)	(28,773)	7,101	28,773	-	-	-	-
ប្រាក់ចំណេញលម្អិតសរុប										
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	311,876	1,263,722	-	-	-	-	311,876	1,263,722
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	3,088,645	12,468,860	3,872,369	15,638,550	16,448	66,582	-	259,166	6,977,462	28,433,158

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

	2019	2018	2019	2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	311,876	162,354	1,263,722	656,722
និយ័តភាពលើ៖				
ចំណាយពន្ធលើប្រាក់ចំណេញ				
ចំណូលពីការប្រាក់	81,673	70,235	330,939	284,101
ចំណាយលើការប្រាក់	(1,164,133)	(1,626,056)	(4,717,067)	(6,577,397)
(ចំណេញ/ខាតលើការប្តូររូបិយប័ណ្ណ)	47,390	171,617	192,024	694,191
បរទេសមិនទាន់ទទួលស្គាល់ រំលស់	(75,377)	4,603	(305,428)	18,621
ការលុបចោលទ្រព្យ និងបរិក្ខារ	22,909	36,125	92,827	146,126
សំវិធានធនលើការខាតបង់ឱនភាពនៃ	2,332	-	9,450	-
តម្លៃឥណទានផ្តល់ដល់អតិថិជន	88,347	367,026	357,982	1,484,620
សំវិធានធនលើអត្ថប្រយោជន៍ និងយោជិត	18,009	(5,781)	72,972	(23,384)
	(666,974)	(819,877)	(2,702,579)	(3,316,400)
បម្រែបម្រួលនៃ៖				
ឥណទានផ្តល់ដល់អតិថិជន	522,895	2,092,375	2,118,771	8,463,657
ទ្រព្យសកម្មផ្សេងៗ	(13,792)	(36,220)	(55,885)	(146,510)
បំណុលផ្សេងៗ	10,139	(56,777)	41,083	(229,663)
	(147,732)	1,179,501	(598,610)	4,771,084
ការប្រាក់ដែលបានទទួល	1,238,646	1,716,223	5,018,994	6,942,122
ការប្រាក់ដែលបានបង់	(47,547)	(224,017)	(192,660)	(906,149)
ពន្ធលើប្រាក់ចំណេញដែលបានបង់	(13,181)	(78,742)	(53,409)	(318,511)
ការទូទាត់អត្ថប្រយោជន៍និយោជិត	(18,009)	(144,582)	(72,972)	(584,834)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ	1,012,177	2,448,383	4,101,343	9,903,712

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩


	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(5,096)	(7,106)	(20,649)	(28,744)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព វិនិយោគ	(5,096)	(7,106)	(20,649)	(28,744)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានប្រាក់កម្ចី	(283,335)	(2,805,420)	(1,148,073)	(11,347,924)
ការទូទាត់សងប្រាក់កម្ចី	-	200,000	-	809,000
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន	(283,335)	(2,605,420)	(1,148,073)	(10,538,924)
ការកើនឡើង (ថយចុះ) សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	723,746	(164,143)	2,932,621	(663,956)
សាច់ប្រាក់ និងសាច់ប្រាក់ សមមូល នាថ្ងៃទី 1 ខែ មករា	996,618	1,160,761	4,004,411	4,685,992
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	73,451	(17,625)
សាច់ប្រាក់ និងសាច់ប្រាក់ សមមូល នាថ្ងៃទី 31 ខែ ធ្នូ (កំណត់សម្គាល់ 6)	1,720,364	996,618	7,010,483	4,004,411

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

ព័ត៌មាន
ទំនាក់ទំនង



បណ្តាញសាខា



ភ្នំពេញ

ការិយាល័យកណ្តាល៖ អគារលេខ ៧៧៩ អា មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

<p>ខេត្តតាកែវ</p> <ul style="list-style-type: none"> ▶ សាខាតាកែវ 	<p>ខេត្តបន្ទាយមានជ័យ</p> <ul style="list-style-type: none"> ▶ សាខាបន្ទាយមានជ័យ
<p>ខេត្តបាត់ដំបង</p> <ul style="list-style-type: none"> ▶ សាខាភ្នំព្រឹក ▶ សាខាបាត់ដំបង ▶ សាខាសំពៅលូន ▶ សាខាសំឡូត 	<p>ខេត្តពោធិ៍សាត់</p> <ul style="list-style-type: none"> ▶ សាខាពោធិ៍សាត់

អាសយដ្ឋានសាខាខេត្ត

● ភ្នំពេញ

ការិយាល័យកណ្តាល

អាសយដ្ឋាន៖ អគារលេខ ៧៧៩ អា មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា។

ទូរសព្ទ៖ ០២៣ ៩៩០ ២៣៧/ ០៧០ ៩៩៩ ៧៣៩

អ៊ីម៉ែល៖ info@iprmfi.com

គេហទំព័រ៖ www.iprmfi.com

● ខេត្តតាកែវ

សាខាតាកែវ

អាសយដ្ឋាន៖ ភូមិខ្យឹង សង្កាត់កាក្នុង ស្រុកដូនកែវ ខេត្តតាកែវ

ទូរសព្ទ៖ ០៧០ ៩៩៩ ២៣៣/ ០៧០ ៩៩៩ ២៣៥

អ៊ីម៉ែល៖ bm002@iprmfi.com

● ខេត្តពោធិ៍សាត់

សាខាពោធិ៍សាត់

អាសយដ្ឋាន៖ ភូមិខ្នាចរមាស ឃុំបឹងខ្នាចរ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ទូរសព្ទ៖ ០៧០ ៩៩៩ ៤៩៥/ ០៧០ ៩៩៩ ៤៨១

អ៊ីម៉ែល៖ bm005@iprmfi.com

● ខេត្តបាត់ដំបង

សាខាភ្នំព្រឹក

អាសយដ្ឋាន៖ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ទូរសព្ទ៖ ០៧០ ៩៩៩ ៣២៣/ ០៧០ ៩៩៩ ៣២៥

អ៊ីម៉ែល៖ bm003@iprmfi.com

សាខាបាត់ដំបង

អាសយដ្ឋាន៖ ភូមិអញ្ជាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ទូរសព្ទ៖ ០៧០ ៩៩៩ ៦៩៤/ ០៧០ ៩៩៩ ៦៩២

អ៊ីម៉ែល៖ bm007@iprmfi.com

សាខាសំពៅលូន

អាសយដ្ឋាន៖ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ទូរសព្ទ៖ ០៧០ ៩៩៩ ៣២៦/ ០៧០ ៩៩៩ ៣៤៧

អ៊ីម៉ែល៖ bm007@iprmfi.com

សាខាសំឡូត

អាសយដ្ឋាន៖ ភូមិតាសាញ់ខាងជើង ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង។

ទូរសព្ទ៖ ០៧០ ៩៩៩ ៧៣៤/ ០៧០ ៩៩៩ ៧២៦

អ៊ីម៉ែល៖ bm010@iprmfi.com

● ខេត្តបន្ទាយមានជ័យ

សាខាបន្ទាយមានជ័យ

អាសយដ្ឋាន៖ ភូមិអូរស្នួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ទូរសព្ទ៖ ០៧០ ៩៩៩ ៤៧៨/ ០៧០ ៩៩៩ ៧៤៩

អ៊ីម៉ែល៖ bm004@iprmfi.com

អគារលេខ ៧៧៩ អា, មហាវិថីកម្ពុជាក្រោម, សង្កាត់ទឹកល្អក់ ១,
ខណ្ឌទួលគោក រាជធានីភ្នំពេញ។
023 990 237/ 070 999 739
E-mail: info@iprmfi.com
Website: www.iprmfi.com